

របាយការណ៍ប្រចាំឆ្នាំមាសទី៣ ឆ្នាំ ២០១៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទ

ខេត្តឧត្តរមានជ័យ

១. សេចក្តីផ្តើម

ខេត្តឧត្តរមានជ័យ ស្ថិតនៅទិសឧត្តរនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយប្រមាណជា ៤៤១ គីឡូម៉ែត្រពីរាជធានីភ្នំពេញ មានផ្ទៃដីសរុបចំនួន ៦៦៣១,៧២ គីឡូម៉ែត្រក្រឡា ។ ខេត្តនេះ មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តព្រះវិហារ ខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ ខាងត្បូងជាប់នឹងខេត្តសៀមរាប និងខាងជើងប្រវែង ២២៥ គីឡូម៉ែត្រជាប់នឹងខេត្តស៊ីសាកេត ខេត្តប៉ៃលិន និង ខេត្តសុរិន្ទ ប្រទេសថៃ និងមានស្រុកចំនួន ០៤ និងក្រុង ១ គឺស្រុកអន្លង់វែង ស្រុកត្រពាំងប្រាសាទ ស្រុកចុងកាល់ ស្រុកបន្ទាយ អំពិល និងក្រុងសំរោង ។

២. ស្ថានភាពរបស់មន្ទីរ

២.១ ការងាររដ្ឋបាល និងបុគ្គលិក

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ ដឹកនាំដោយប្រធានមន្ទីរ ០១ រូប និងអមដោយអនុប្រធានមន្ទីរចំនួន០២រូប និងមានបុគ្គលិកសរុបចំនួន ៣៥នាក់ ក្នុងនោះនៅកម្រិតរដ្ឋបាលថ្នាក់មន្ទីរមានការិយាល័យ ជំនាញចំនួន ០៩ និងថ្នាក់ក្រុង/ស្រុក ចំនួន ០៥។

២.២ កិច្ចប្រជុំផ្សេងៗ និងទំនាក់ទំនងសាធារណៈ

- លោកប្រធានមន្ទីរ ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីការិយាល័យ ចូលរួមក្នុងកិច្ចប្រជុំសាធារណៈផ្សេងៗ ចំនួន ១៧ លើក រួមមាន៖ ប្រជុំស្តីពីការចុះតាមដានវាយតម្លៃការអនុវត្តអនុសញ្ញា CEDAW អនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ប្រជុំគណៈបញ្ជាការឯកភាពខេត្ត(២លើក), ប្រជុំពិគ្រោះយោបល់ស្តីពីការងារដឹកនាំគ្រប់គ្រងសាខា អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត-ក្រុង-ស្រុក, ប្រជុំពិភាក្សាកម្មវិធីទឹកស្អាត និងអនាម័យ, ប្រជុំពិភាក្សាអំពីផែនការថវិកាសម្រាប់ឆ្នាំ២០១៥, ប្រជុំជាមួយអង្គការដេតូ (យូនីសេហ្វ), ប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២, ប្រជុំស្តីពីការចរចាថ្លៃលើគម្រោងការងារផ្គត់ផ្គង់សម្ភារៈសាងសង់បង្គន់អនាម័យ, ប្រជុំស្តីពីគោលការណ៍ប្រើប្រាស់ថវិកាជួសជុលបន្ទាន់ និងការរៀបចំលើកផែនការថែទាំផ្លូវឆ្នាំ ២០១៥, ប្រជុំប្រចាំខែសីហា របស់គណៈកម្មាធិការការពារស្ត្រី និងកុមារខេត្តអាណត្តិទី២, ប្រជុំលេខាធិការដ្ឋានអេដស៍ប្រចាំខែ, ប្រជុំត្រួតពិនិត្យស្តីពីការវាយតម្លៃសកម្មភាពការងារគ្រប់គ្រងគ្រប់ផ្នែកក្នុងរយៈពេល១ ឆ្នាំ នៃការធ្វើកំណែទម្រង់កន្លងទៅធៀបទៅនឹងយុទ្ធសាស្ត្រតុលាការដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា, ប្រជុំ ProTWGH និង

គណៈកម្មការហិរញ្ញប្បទាន, ប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២, ប្រជុំពិភាក្សា អំពីស្ថានភាពមន្ត្រីរាជការ និងការបញ្ជូលកាំប្រាក់បៀវត្សដែលបានធ្វើនិយ័តកម្ម, ប្រជុំផ្សព្វផ្សាយ ដំណាក់កាលទី១ លើការងារកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ខេត្ត, ប្រជុំពិគ្រោះយោបល់ស្តីពីការប្រែប្រួលអាកាសធាតុ និងការប្រកបរបរចិញ្ចឹមជីវិត, និងចុះ ត្រួតពិនិត្យជាក់ស្តែងការត្រៀមស្តារប្រឡាយរំដោះទឹកភ្លៀងក្នុងភូមិសាស្ត្ររដ្ឋបាលខេត្ត។

- លោកប្រធានមន្ទីរ ចូលរួមជូនដំណើរស្តីពីការចុះបំពេញបេសកកម្មរបស់គណៈប្រតិភូគណៈកម្មការ ផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក រួមមាន៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម **ជា សុផាវ** រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
- លោកប្រធានមន្ទីរ និងថ្នាក់ដឹកនាំមន្ទីរ ចូលរួមផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងវេទិកា សាធារណៈ នៅស្រុកអន្លង់វែង និងចូលរួមត្រួតពិនិត្យដោះស្រាយជីផ្កី ក្រោមអធិបតីភាពឯកឧត្តម **ស ថារី** អភិបាលខេត្តឧត្តរមានជ័យចំនួន ០៤ លើក រួមមានក្រុងសំរោង (២លើក) ស្រុកត្រពាំង ប្រាសាទ និងស្រុកចុងកាល់។
- លោកប្រធានមន្ទីរ និងថ្នាក់ដឹកនាំមន្ទីរ ចូលរួមក្នុងពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចចំនួន ០៥ លើក រួមមាន៖ ប្រកាសតែងតាំងអភិបាលរងក្រុងសំរោង, ប្រកាសតែងតាំងប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រកាសតែងតាំងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់, ប្រកាសតែងតាំងប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី, និងប្រកាសតែង តាំងប្រធានមន្ទីរមុខងារសាធារណៈ។
- លោកប្រធានមន្ទីរ ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីការិយាល័យ ចូលរួមក្នុងពិធីផ្សេងៗចំនួន១២ លើក រួម មាន៖ ពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ក្រោមប្រធានបទរួមគ្នាបង្ការ និងព្យាបាលបញ្ហាគ្រឿងញៀន (២លើក), ពិធីដាំដើមឈើដើម្បី ចូលរួមអបអរសាទរបុណ្យរក្ខត្តិ ០៩ កក្កដា ២០១៤, ពិធីប្រគេនទៀនវស្សានៅវត្តចុងកាល់, ពិធី សម្តែងដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារសិក្សាចំនួន ០១ខ្នង នៅស្រុកចុងកាល់, ពិធីបើកវិញ្ញាសារ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, ពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការនូវគោលនយោបាយជាតិ ស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច, ពិធីបុណ្យកាន់បិណ្ឌចំនួន០៤ លើក, ពិធីប្រារព្ធទិវាអក្ខរកម្ម ជាតិ ០៨ កញ្ញា ២០១៤, ពិធីសំណេះសំណាលជាមួយគ្រួសារកងទ័ព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមឧត្តមសេនីយ៍ទោ **ហ៊ុន ម៉ាណែត** នៅភូមិគាមាន់សែនជ័យ ស្រុកបន្ទាយអំពិល និង ចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ទោ **យឹម ពីម** មេបញ្ជាការកងពលតូច លេខ៨ (០២លើក) នៅស្រុកអន្លង់វែង។

- លោកប្រធានមន្ទីរ ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីការិយាល័យ ចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗចំនួន ១៣ លើករួមមាន៖ សិក្ខាសាលាស្តីពីការត្រួតពិនិត្យ និងវាយតម្លៃគម្រោងជួសជុលអណ្តូងស្នប់ឱ្យមានប្រសិទ្ធភាពខ្ពស់, វគ្គបណ្តុះបណ្តាលស្តីពីការងារស្រាវជ្រាវ, សិក្ខាសាលាស្តីពីគម្រោងឧបត្ថម្ភស្បៀងបន្ទាន់, វគ្គបណ្តុះបណ្តាលស្តីពីផែនការតាមកម្មវិធី, សិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍ក្នុងការអនុវត្តកម្មវិធីសាច់ប្រាក់ពលកម្ម ក្រោមគម្រោង HP-២០១៣, សិក្ខាសាលាស្តីពីការបញ្ជូលគ្នាផែនការថវិកាឆ្នាំ២០១៥ រវាងថវិកាកម្មវិធីពេញលេញ និងអង្គភាពថវិកាសម្រាប់ រាជធានី-ខេត្ត និងសិក្ខាសាលាស្តីពីការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគម្រោងឧបត្ថម្ភស្បៀងបន្ទាន់-ហិរញ្ញប្បទានបន្ថែមពាក់កណ្តាលអាណត្តិ, វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពអនុវត្តថវិកាកម្មវិធីរបស់ក្រសួងអភិវឌ្ឍន៍ជនបទ, សិក្ខាសាលាស្តីពីផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិ, សិក្ខាសាលាផ្សព្វផ្សាយលិខិតគតិយុត្តិពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនុស្ស និងការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិ, វគ្គបណ្តុះបណ្តាលស្តីពីទស្សនទាននៃការគ្រប់គ្រងគ្រោះមហន្តរាយ និងការប៉ាន់ប្រមាណផលប៉ះពាល់ និងតម្រូវការដល់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ, សិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ២០១៤-២០១៨, ទស្សនកិច្ចសិក្សា និងសិក្ខាសាលានៅសៀមរាប, វគ្គបណ្តុះបណ្តាលស្តីពីការងារគ្រប់គ្រងរដ្ឋបាល និងបុគ្គលិកនៅកំពង់ចាម។
- លោកប្រធានមន្ទីរ បានចូលរួមមហាសន្និបាតវិសាមញ្ញ និងមហាសន្និបាតកាកបាទក្រហមកម្ពុជាអាណត្តិទី៦ នៅរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំមន្ទីរចូលរួមមហាសន្និបាតបូកសរុបលទ្ធផលការងារទេសចរណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៤ នៅសាខាកាកបាទក្រហមកម្ពុជាខេត្ត។

៣. លទ្ធផលសកម្មភាពតាមការិយាល័យជំនាញ

៣.១ ការងារផ្តួចផ្តើម

- ថែទាំផ្លូវជាលក្ខណៈប្រចាំដែលមានប្រវែង ១៧ គ.ម ស្ថិតនៅក្នុងភូមិត្រពាំងតាវ ផ្លូវយុទ្ធសាស្ត្រក្រុងសំរោង និងស្រុកអន្លង់វែង សម្រេចបានលទ្ធផល ១០០% ។
- បន្តថែទាំផ្លូវជាលក្ខណៈខ្ទប់ចំនួន០៣ ខ្សែ ប្រវែងសរុប ១៧,៩ គ.ម ស្ថិតនៅក្នុងឃុំអូរស្វាយ និងឃុំផ្កាវ ស្រុកត្រពាំងប្រាសាទ និងសង្កាត់កូនក្រៀល ជាលទ្ធផលសម្រេចបាន ៨០% ។
- ជួសជុល និងស្តារឡើងវិញផ្លូវក្រាលគ្រួសក្រហមដែលខូចខាតដោយទឹកជំនន់ឆ្នាំ ២០១៣ ប្រវែង ១៦គ.ម អនុវត្តដោយកងវិស្វកម្មអគ្គបញ្ជាការនៃកងយុទ្ធពលខេមរភូមិន្ទ(នាយឧត្តមសេនីយ៍ ខ្មាន់សៀម) នៅសង្កាត់កូនក្រៀល ក្រុងសំរោង។
- សាងសង់លូមូលចំនួន១៧ កន្លែង និងស្ថានបេតុង១ កន្លែង (១៥ម X ៧០ម) អនុវត្តដោយវិស្វកម្មនៃអគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ ក្រសួងការពារជាតិ (ឧត្តសេនីយ៍ទោ សោម សុដេត) ស្ថិតនៅ

លើខ្សែផ្លូវ ៧, ៥ គ.ម និងទទឹង ៦ ម ស្ថិតនៅក្នុងឃុំចុងកាល់ ស្រុកចុងកាល់។

- សាងសង់លូប្រអប់មុខពីរចំនួន០១ កន្លែង និងលូមូលចំនួន០៣ កន្លែង ដែលខូចខាតដោយទឹកជំនន់ឆ្នាំ២០១៣ ស្ថិតនៅភូមិ គ.១០៥ ភូមិអូរស្វាយ និងភូមិព្រះប្រឡាយ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។
- ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីកម្មវិធី ArcGIS-10 និងប្រើប្រាស់ GPS ។
- ធ្វើបច្ចុប្បន្នភាពផ្លូវដើម្បីរៀបចំធ្វើបញ្ជីសារពើភ័ណ្ណផ្លូវជនបទ ប្រភេទទី ១ និងទី ២ នៅទូទាំងខេត្ត ឧត្តរមានជ័យសរុបបានចំនួន ៤២ ខ្សែ ស្មើនឹងប្រវែង ៥០៩.១ គ.ម។
- បានរៀបចំធ្វើកិច្ចសន្យាលើសំណើសុំអនុវត្តគម្រោងចំនួន ១០ គម្រោង ដែលមានប្រវែងសរុប ៦.៧៨ គ.ម ដើម្បីដាក់ជូន ក្រសួងហិរញ្ញវត្ថុអនុម័ត។
- ចុះវាស់វែងផ្លូវជួសជុលបន្ទាន់បានចំនួន ០២ ខ្សែ៖
 - ខ្សែទី ១ ចាប់ពីភូមិស្រះកែវ ដល់ភូមិដងទង់ ប្រវែងសរុប ១០.៧ គ.ម
 - ខ្សែទី ២ ចាប់ពីផ្លូវយុទ្ធសាស្ត្រ ដល់ភូមិអូរស្វាច់ ប្រវែងសរុប ៨.៩ គ.ម
- ចុះត្រួតពិនិត្យផ្លូវចំនួន០៣ ខ្សែ នៅឃុំលំទង ស្រុកអន្លង់វែង សរុបប្រវែង ១៥.៦ គ.ម ជាលទ្ធផល៖
 - ភូមិគោកសំព័រ ០២ ខ្សែ ស្មើនឹងប្រវែង ៩.២ គ.ម សម្រេចបានលទ្ធផល ៨០%
 - ភូមិរហាល ០១ ខ្សែ ស្មើនឹងប្រវែង ៦.៤ គ.ម សម្រេចបានលទ្ធផល ២០%
- ចុះយកទីតាំងក្រាលគ្រួសក្រហម នៅស្រុកចុងកាល់។
- ជួសជុល និងស្តារឡើងវិញផ្លូវខូចខាតដោយសារទឹកជំនន់ឆ្នាំ២០១៣ ប្រវែង ៨ គ.ម ទទឹងខ្នងលើប្រវែង ៦ ម ស្ថិតនៅឃុំ ត្រពាំងតាវ ស្រុកអន្លង់វែង និងភូមិត្រពាំងតាវ ស្រុកអន្លង់វែង ផ្លូវប្រវែង ១០ គ.ម។

៣.២ ការងារផ្គត់ផ្គង់ទឹកស្អាត

- ចុះបណ្តុះបណ្តាលដល់បុគ្គលិកអង្គការដៃគូ (RCEDO, ActionAid, CDA) និងក្រុមអ្នកប្រើប្រាស់ទឹកស្អាត និងអនាម័យស្តីពីការថែទាំ និងជួសជុលស្នប់អាហ្វ្រីដេវ និងស្នប់លេខ៦ បានចំនួន ៦៩ ក្រុមមានអ្នកចូលរួម ២៨៣ នាក់ ស្ត្រី១៦៣ នាក់។
- ចុះធ្វើការប៉ាន់ប្រមាណ និងវាយតម្លៃអណ្តូងស្នប់សម្រាប់ជួសជុល ចំនួន ១២ អណ្តូង ស្ថិតនៅឃុំចុងកាល់ ឃុំជើងទៀន និងឃុំក្រសាំង ស្រុកចុងកាល់ និងបានប៉ាន់ប្រមាណតម្លៃរួចជាស្ថាពរ។
- ចុះចែកសំភារៈទឹកស្អាត និងអនាម័យ ជូនប្រជាពលរដ្ឋចំនួន ១១៧គ្រួសារ នៅឃុំស្រម៉ម និងឃុំចុងកាល់ ស្រុកចុងកាល់ រួមមាន៖ សំឡីអនាម័យចំនួន១១៧ ដុំ ពីដុងទឹកចំនួន ១១៧ ធុងទឹកចំនួន ១១៧ និងថ្នាំក្លរូសម្លាប់មេរោគក្នុងទឹកចំនួន ២៣៤ បន្ទះ។
- ចុះត្រួតពិនិត្យ និងវាយតម្លៃអណ្តូងស្នប់អាហ្វ្រីដេវ សង្កាត់កូនក្រៀល សង្កាត់បន្ទាយរាក់ ក្រុង

សំរោង និងឃុំបេង ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល។

- ប្រជុំជ្រើសរើសទីតាំងស្រះសហគមន៍មួយកន្លែងមានទំហំ (៤០ម X ៣ម) នៅភូមិតិរវ័ន្ត សង្កាត់ កូនក្រៀល ក្រុងសំរោង។
- ចុះប៉ាន់ប្រមាណ និងវាយតម្លៃស្ថានភាពខូចខាតអណ្តូងចំនួន៤៣ អណ្តូង សម្រេចបានលទ្ធផល៖
 - ក្រុងសំរោង មាន០៧ ភូមិ បានប៉ាន់ប្រមាណរួចចំនួន១៤ អណ្តូង ក្នុងនោះអណ្តូងអាហ្វ្រីដេរ ១១ អណ្តូង អណ្តូងលូ បំពាក់ក្បាលស្នប់ (VN6) ០២ អណ្តូង និងអណ្តូងលូ ១ អណ្តូង។
 - ស្រុកបន្ទាយអំពិល មាន៧ ភូមិ បានប៉ាន់ប្រមាណរួចចំនួន១៧ អណ្តូង ក្នុងនោះអណ្តូងអាហ្វ្រីដេរ ១២ អណ្តូង អណ្តូងលូបំពាក់ក្បាលស្នប់ (VN6) ៥ អណ្តូង។

៣.៣ ការងារថែទាំសុខភាពជនបទ

- ចុះរៀបចំកម្មវិធីលើកកម្ពស់អនាម័យនៅតាមជនបទ ស្តីពីយុទ្ធនាការលាងដៃជាមួយសាប៊ូ គាំទ្រ ថវិកាដោយគម្រោងឧបត្ថម្ភស្បៀងបន្តាន់ (EFAP-AF) អនុវត្តលើ៣ ក្រុង/ស្រុក គឺក្រុងសំរោង ស្រុកចុងកាល់ និងស្រុកបន្ទាយអំពិលចំនួន ០២ លើក រួមមាន៖
 - លើកទី ១ អ្នកចូលរួមសរុប ១.២៤៤ នាក់ ស្ត្រី ៦៨១ នាក់ ក្នុងនោះកុមារ ១៩២ នាក់
 - លើកទី ២ អ្នកចូលរួមសរុប ១.៤៣៦ នាក់ ស្ត្រី ១២៧ នាក់ ក្នុងនោះកុមារ ៣១៤ នាក់
- សម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីកម្មវិធីសហគមន៍ដឹកនាំការអនុវត្តអនាម័យ ទាំងស្រុង (CLTS) សិក្ខាកាមចូលរួមសរុប០៨ នាក់ ស្រី០៣ នាក់។
- ចុះសិក្សា និងវាយតម្លៃស្ថានភាពអនាម័យតាមភូមិ លើភូមិគោលដៅចំនួន២០ ភូមិ ០៤ ឃុំ និង០២ ស្រុក/ក្រុង មានអ្នកចូល រួមសរុប៣១៦ នាក់ ស្ត្រី១៧៦ នាក់។
- ចុះសម្របសម្រួល និងបំផុសសកម្មភាពអនាម័យ ស្តីពីសហគមន៍ដឹកនាំអនុវត្តអនាម័យទាំងស្រុង (CLTS) មាន០៦ ភូមិ ០៣ ឃុំ និង០២ ស្រុក អ្នកចូលរួមសរុបមានចំនួន៦៩៣ នាក់ ស្ត្រី៤៣២ នាក់។
- ចូលរួមសិក្ខាសាលាផ្សព្វផ្សាយគោលការណ៍ជាតិ ស្តីពីកម្មវិធីសហគមន៍ដឹកនាំអនុវត្តអនាម័យទាំង ស្រុង (CLTS-Guideline) ក្រោមអធិបតីភាពឯកឧត្តម **ទ្រី មេង** រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម **ជាំ សុផារ៉ា** រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

៣.៤ គម្រោងឧបត្ថម្ភស្បៀងបន្តាន់ (កម្មវិធីសាច់ប្រាក់ពលកម្ម)

- គម្រោង civil work ចំនួន ០៣ គម្រោង ប្រវែង ១៥.៦០០ ម៉ែត្រ ពីភូមិគោកសំព័រ ដល់ភូមិចារ ឃុំ លំទង ស្រុកអន្លង់វែង ជាលទ្ធផលសម្រេចបាន ៨០% ។
- ចុះត្រួតពិនិត្យគម្រោងសាច់ប្រាក់ពលកម្មចំនួន ៤ គម្រោង ប្រវែង ៣.០៧០ម៉ែត្រ នៅឃុំបេង ស្រុក បន្ទាយអំពិល ចំនួន០២ គម្រោង និងសង្កាត់បន្សាយរាក់ ក្រុងសំរោង ចំនួន០២ គម្រោង ជាលទ្ធផលសម្រេចបាន៖

- ភូមិពោធិវង្ស សង្កាត់បន្ទាយរាក់ ក្រុងសំរោង ប្រវែង ៧៨០ ម៉ែត្រ សម្រេចបាន ៩៥ %
- ភូមិវិដ្ឋលវាសនា សង្កាត់បន្ទាយរាក់ ក្រុងសំរោង ប្រវែង ៧៥០ ម៉ែត្រ សម្រេចបាន ៩០ %
- ភូមិរង្សី ឃុំបេង ស្រុកបន្ទាយអំពិល ប្រវែង ៨៤០ ម៉ែត្រ សម្រេចបាន ៩៥%
- ភូមិទំនប់ថ្មី ឃុំបេង ស្រុកបន្ទាយអំពិល ប្រវែង ៨៤០ ម៉ែត្រ សម្រេចបាន ៩០% ។

៤. និសង្សការងារបន្ត

- បន្តថែទាំផ្លូវជាលក្ខណៈខ្ទប់ចំនួន០៣ ខ្សែ ប្រវែងសរុប ១៧,៩ គ.ម. ស្ថិតនៅក្នុងឃុំអូរស្វាយ និងឃុំផ្កាវ ស្រុកត្រពាំងប្រាសាទ និងសង្កាត់កូនក្រៀល ក្រុងសំរោង
- បន្តចុះអនុវត្តន៍ និងបញ្ចប់គម្រោងសាច់ប្រាក់ពលកម្មក្នុង ខែតុលា ឆ្នាំ២០១៤
- ចុះវាយតម្លៃការងារជួសជុលអណ្តូងស្នប់ជាមួយអង្គការ World Vision Cambodia
- ចុះបើកវគ្គបណ្តុះបណ្តាល WSUG ស្តីពីបច្ចេកទេសជួសជុលអណ្តូងស្នប់ ជាមួយអង្គការ CIDO, RCEDO&CDA
- ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការប្រតិបត្តិអនាម័យរបស់សហគមន៍ គាំទ្រថវិកាដោយអង្គការ UNICEF
- ចុះត្រួតពិនិត្យ និងជំរុញការសាងសង់បង្គន់អនាម័យនៅតាមគ្រួសាររបស់គម្រោងឧបត្ថម្ភស្បៀងបន្ទាន់ (EFAP-AF)
- ចូលរួមបំផុសសកម្មភាពអនាម័យ ស្តីពីសហគមន៍ដឹកនាំអនុវត្តអនាម័យផ្ទាល់ (CLTS) ជាមួយអង្គការត្រា (CHHRA)
- បើកវគ្គបណ្តុះបណ្តាលចំនួន០២ វគ្គ ស្តីពីកម្មវិធីសហគមន៍ដឹកនាំអនុវត្តអនាម័យផ្ទាល់ (CLTS) ទៅដល់ជនបង្គោលសម្របសម្រួលអនាម័យភូមិ គាំទ្រថវិកាដោយអង្គការ UNICEF
- រៀបចំប្រជុំត្រីមាសថ្នាក់ឃុំ ស្តីពីកម្មវិធីទឹកស្អាត និងអនាម័យលើ០៥ ឃុំ ០២ ស្រុក គាំទ្រថវិកាដោយអង្គការ UNICEF